

Think Teeth

រក្សាទម្លាប់មាត់ធ្មេញល្អនៅគ្រប់វ័យ។



អ្នកអាចជួយកូនរបស់អ្នកការពារប្រហោងធ្មេញ! នេះជាវិធីដែលត្រូវធ្វើ៖

- ទទួលការពិនិត្យសុខភាពមាត់ធ្មេញជាទៀងទាត់ ចាប់ពីអាយុ 1 ឆ្នាំ។ សាកសួរអំពីថ្នាំបិទធ្មេញដែលការពារការពុកធ្មេញ។
- ដុសធ្មេញពីរដងក្នុងមួយថ្ងៃរយៈពេល 2 នាទី ដោយប្រើថ្នាំដុសធ្មេញដែលមានជាតិហ្គ្លុយអ៊ូរីត។
- កាត់បន្ថយអាហារ និងភេសជ្ជៈដែលមានជាតិស្ករ

កូនរបស់អ្នកអាចមានសិទ្ធិទទួលបានការថែទាំធ្មេញតាមរយៈ Medicaid និងកម្មវិធីធានារ៉ាប់រងសុខភាពកុមារ (CHIP) ។ សេវាកម្មរួមមានការសម្អាតធ្មេញ ពិនិត្យសុខភាពមាត់ធ្មេញ ថតកាំរស្មីអ៊ិចហ្គ្លុយអ៊ូរីត ថ្នាំបិទធ្មេញ និងការចាក់បំពេញ។

ដើម្បីចុះឈ្មោះកូនរបស់អ្នក សូមទូរស័ព្ទទៅ **1-877-KIDS-NOW (543-7699)** ឬចូលទៅកាន់ **InsureKidsNow.gov**។ ទទួលបានធារារ៉ាប់រងរួចហើយឬនៅ? ប្រើឧបករណ៍កំណត់ទីតាំងទទួលបាននៅលើ **InsureKidsNow.gov** ដើម្បីស្វែងរកទទួលបាននៅជិតអ្នក ហើយទូរស័ព្ទទៅណាត់ជួបទទួលបាននៅថ្ងៃនេះ។

ចំណាំ៖

